



ច្បាប់
ស្តីពី

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់
នាយកដ្ឋាននីតិកម្ម នៃក្រសួងពាណិជ្ជកម្ម

- ❖ សាវតារនៃការរៀបចំតាត់តែង
- ❖ គោលបំណង និង វិសាលភាព
- ❖ ជ័រសាវសង្ខេប
- ❖ អនុក្រឹត្យលេខ ១៣៤ អនក្រ.បក

សាវតារនៃការរៀបចំតាក់តែង

- ❖ បែបបទនៃការធ្វើពាណិជ្ជកម្មផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីទសវត្សទី៨០ ពេលគឺពីការធ្វើពាណិជ្ជកម្មតាមបែបប្រពៃណី (Traditional Commerce) ទៅជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Commerce / E-Commerce) ។
- ❖ និន្នាការនេះបានបង្កើតជាឱកាសផងនិងជាបញ្ហាប្រឈមផង ពិសេសបញ្ហាប្រឈមពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ទ្រទ្រង់ គាំពារ និងធានាដល់ប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។
- ❖ ចាប់តាំងពីពាក់កណ្តាលទសវត្សទី៩០ មក សហគមន៍អន្តរជាតិ (UN&WTO) បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចផ្គត់ផ្គង់ និងការពិភាក្សាលើបញ្ហាទាក់ទងនឹងគោលនយោបាយ និងក្របខណ្ឌរួមសម្រាប់ការអភិវឌ្ឍ E-Commerce ។
- ❖ តាមរយៈកិច្ចព្រមព្រៀងស្តីពី E-ASEAN (2000) ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Blueprint 2025) និង ASEAN Agreement on EC (2018) បានបង្ហាញយ៉ាងច្បាស់ថា ASEAN ក៏ទទួលស្គាល់នូវសារៈសំខាន់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ E-Commerce ផងដែរ។
- ❖ កម្ពុជា ក្នុងនាមជាសមាជិក UN, WTO និង ASEAN ក៏មានកាតព្វកិច្ច និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់វិស័យ E-Commerce នេះផងដែរ ស្របពេលដែលកម្ពុជាក៏ត្រូវការជាចាំបាច់នូវច្បាប់ និងលិខិតបទដ្ឋានទាំងនេះដើម្បីគាំទ្រដល់ការកំណែទម្រង់និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពផងដែរ។

សាវតារនៃការរៀបចំតាក់តែង


- ❖ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងពាណិជ្ជកម្ម (MOC) ផ្ដួចផ្ដើមរៀបចំតាក់តែង ដោយមានកិច្ចសហការជាមួយអន្តរក្រសួង-ស្ថាប័ន ដូចជា MPTC, MOJ, NBC, & SECC។
- ❖ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំតាក់តែងឡើងដោយប្រើប្រាស់ UNCITRAL Model Law on Electronic Commerce (1996) ជាមូលដ្ឋាន ព្រមទាំងបានពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់គំរូ កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ដទៃទៀតផងដែរ។
- ❖ សេចក្តីព្រាងច្បាប់នេះ ក៏បានដកស្រង់ការអនុវត្តល្អរបស់ច្បាប់នៃប្រទេសជាសមាជិកអាស៊ានមួយចំនួន ជាពិសេសប្បញ្ញត្តិទាក់ទងនឹង ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សកម្មភាពនិងប្រតិបត្តិការរបស់ស្ថាប័នរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ...ជាដើម។
- ❖ សេចក្តីព្រាងច្បាប់នេះ បានគោរពនូវគោលការណ៍ជាសកល ០២ (ពីរ) រួមមាន៖
 - **គោលការណ៍សមមូលនៃមុខងារ “Principle of the Functional Equivalent”** រវាងឯកសារ កំណត់ត្រា ឬលិខិតស្នាមក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ ជាមួយនឹងឯកសារ កំណត់ត្រា ឬលិខិតស្នាមក្នុងទម្រង់អេឡិចត្រូនិក។
 - **គោលការណ៍អព្យាក្រឹតភាពបច្ចេកវិទ្យា “Principle of the Technological Neutrality”** ដែលតម្រូវឱ្យមានការប្រើប្រាស់បច្ចេកស័ព្ទ ដែលមានលក្ខណៈទូទៅ ទូលាយ និងនៅតែមានសុពលភាព បើទោះបីជាបច្ចេកវិទ្យារីកចម្រើន នាពេលបច្ចុប្បន្ន និងអនាគត ក៏បច្ចេកស័ព្ទនៅតែមានមូលដ្ឋានគ្រឹះរឹងមាំ។

- ក្រសួងពាណិជ្ជកម្មបានចុះ MOU ជាមួយ World Bank

- បានទទួលជំនាញការពី ADB (ជំនាញការ DFDL) ដើម្បីកែសម្រួលបញ្ចប់

- បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី លើកទី២ កាលពីថ្ងៃទីកាលពីថ្ងៃទី ១២ ខែតុលា
- ចាប់ផ្តើមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើកទី១ កាលពីថ្ងៃទី ០៦-០៧ ខែធ្នូ

- ត្រូវចាប់ផ្តើមអនុវត្តបន្ទាប់ពីថ្ងៃទី ០២ ខែឧសភា (ទុករយៈពេល ០៦ខែ ដើម្បីផ្សព្វផ្សាយ)
- រៀបចំអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដើម្បីអនុវត្តច្បាប់នេះ



- ក្រុមការងារជំនាញរៀបចំសេចក្តីព្រាង ច្បាប់កម្ពុជាបានទទួលជំនាញការ World Bank

- បានបញ្ជូនទៅគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី ១២ ខែមករា

- បានប្រជុំបញ្ចប់កម្រិតបច្ចេកទេសនៅថ្ងៃទី ០៣ ខែមេសា (០៦ លើក)
- បានឆ្លងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី ០៩ ខែមេសា និងបានបញ្ចប់ថ្ងៃទី ១៩ ខែមេសា (០២ លើក)
- បានឆ្លងកិច្ចប្រជុំអន្តរក្រសួង (ចង្អៀត) កាលពីថ្ងៃទី ០៥ ខែមិថុនា និង ថ្ងៃទី ១៧ ខែមិថុនា (០២ លើក)
- បានប្រជុំកម្រិតបច្ចេកទេសនិងកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងយុត្តិធម៌ ០៣ លើក និងទទួលបានការឯកភាពគ្នាទាំងស្រុង នៅថ្ងៃទី ២១ ខែមិថុនា
- បានទទួលការយល់ព្រមពីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១២ ខែកក្កដា និងបានបញ្ជូនទៅរដ្ឋសភា កាលពីថ្ងៃទី ១៥ ខែកក្កដា
- ត្រូវបានគណៈអចិន្ត្រៃយ៍រដ្ឋសភាសម្រេចបញ្ជូនមកគណៈកម្មាធិការជំនាញកាលពីថ្ងៃទី ២៦ ខែកក្កដា
- ត្រូវបានគណៈកម្មាធិការទី ៩ និងទី៥ លើកយកមកពិភាក្សា នៅថ្ងៃទី ០៦ ខែសីហា
- បានឆ្លងកិច្ចប្រជុំអន្តរគណៈកម្មាធិការនៃរដ្ឋសភា កាលពីថ្ងៃទី ១៥ ខែសីហា
- បានឆ្លងកិច្ចប្រជុំពិភាក្សាជាមួយសមាជិក-សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា កាលពីថ្ងៃទី ១៨ ខែកញ្ញា
- បានទទួលការអនុម័តពីរដ្ឋសភា កាលពីថ្ងៃទី ០៨ ខែតុលា នាសម័យប្រជុំពេញអង្គសភាលើកទី៣ នីតិកាលទី៦
- បានឆ្លងកិច្ចប្រជុំអន្តរគណៈកម្មាធិការព្រឹទ្ធសភា កាលពីថ្ងៃទី ១០ ខែតុលា
- បានទទួលការអនុម័តពីព្រឹទ្ធសភា កាលពីថ្ងៃទី ១៨ ខែតុលា នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤
- ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា

អត្ថប្រយោជន៍

ច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជា៖

- ❖ បង្កើតបាននូវវិធានសម្រាប់គ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងវិធានជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Ecosystem) ។
- ❖ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា (DE) និងការត្រៀមទទួលយកបដិវត្តន៍ឧស្សាហកម្ម ទី៤ (4IR) តាមរយៈការបង្កើតបាននូវក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តចាំបាច់សម្រាប់គាំទ្រដល់សកម្មភាពនិងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនិងឌីជីថល។
- ❖ ផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា អាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានច្នៃប្រឌិតនិងការបង្កើតទំនិញនិងសេវាថ្មីៗបន្ថែមទៀតផងដែរ។
- ❖ ...។

គោលបំណង

ច្បាប់នេះមានគោលបំណងសំខាន់ ៣ (បី) គឺ៖

- ❖ គ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជានិងជាមួយអន្តរជាតិ
 - ការកំណត់សិទ្ធិ ការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងបទប្បញ្ញត្តិនានាសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវា/ណាតាមប្រព័ន្ធអេឡិចត្រូនិក
 - ការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ កាតព្វកិច្ចពន្ធ ការលើកទឹកចិត្ត និងការអនុគ្រោះសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវា/ណាតាមប្រព័ន្ធអេឡិចត្រូនិក
 - ការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ និងការទទួលខុសត្រូវរបស់បុគ្គលផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក
- ❖ ការបង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណី តាមប្រព័ន្ធអេឡិចត្រូនិក
 - ការបង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តនិងការទទួលស្គាល់យថាភូតភាព (Authenticity) សុក្រឹតភាព (Integrity) ភាពអាចជឿទុកចិត្តបាន (Reliability) និងភាពអាចអនុវត្តបាន (Enforceability) នៃទម្រង់អេឡិចត្រូនិក ទំនាក់ទំនងអេឡិចត្រូនិក និងកិច្ចសន្យាដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក
 - ការលុបបំបាត់របាំង និងលក្ខខណ្ឌតម្រូវមិនចាំបាច់ ដែលជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
- ❖ ផ្តល់ទំនុកចិត្តដល់សាធារណៈជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក
 - ការកំណត់អំពីលក្ខខណ្ឌតម្រូវ និងលក្ខខណ្ឌសន្មតសម្រាប់កំណត់ត្រា និងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាព
 - ការទទួលយក និងការកំណត់លក្ខខណ្ឌសុពលភាពនិងសុក្រឹតភាពរបស់ភស្តុតាងអេឡិចត្រូនិក និងកំណត់ត្រាអេឡិចត្រូនិក
 - ស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងនីតិវិធីសុវត្ថិភាពសម្រាប់កំណត់ត្រា និងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាព

វិសាលភាព

❖ ច្បាប់នេះត្រូវអនុវត្តលើ៖

- សកម្មភាព ឯកសារ និងប្រតិបត្តិការពាណិជ្ជកម្មនិងរដ្ឋប្បវេណីទាំងអស់ ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក។

❖ លើកលែងតែ សកម្មភាព ឯកសារ និងប្រតិបត្តិការទាក់ទងនឹង៖

- ការបង្កើតឬការអនុវត្តលិខិតប្រគល់សិទ្ធិ។
- ការបង្កើតឬការចុះហត្ថលេខាលើមតកសាសន៍ លិខិតកែមតកសាសន៍ ឬបញ្ហាផ្សេងៗទៀត ទាក់ទងនឹងសន្តតិកម្ម។
- រាល់កិច្ចសន្យាសម្រាប់ការលក់ ការផ្ទេរ ឬការបោះបង់សិទ្ធិលើអចលនទ្រព្យឬផលប្រយោជន៍ ផ្សេងៗទៀតក្នុងទ្រព្យនោះ។
- ការផ្ទេរអចលនវត្ថុឬផលប្រយោជន៍ណាមួយដែលពាក់ព័ន្ធនឹងអចលនវត្ថុនោះ។ ឬ
- ករណីលើកលែងផ្សេងៗទៀតដែលត្រូវកំណត់ដោយអនុក្រឹត្យ។

មាតិកាសង្ខេប

ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចែកចេញជា ១២ ជំពូក និង ៦៧ មាត្រា

❖ ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ	មាន ០៤ មាត្រា (មាត្រា១ - ៤)
❖ ជំពូកទី២៖ សុពលភាពនៃទំនាក់ទំនងអេឡិចត្រូនិក	មាន ១០ មាត្រា (មាត្រា៥ - ១៤)
❖ ជំពូកទី៣៖ ដំណើរការនៃទំនាក់ទំនងអេឡិចត្រូនិក	មាន ០៤ មាត្រា (មាត្រា១៥ - ១៨)
❖ ជំពូកទី៤៖ កំណត់ត្រាអេឡិចត្រូនិកនិងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាព	មាន ០៥ មាត្រា (មាត្រា១៩ - ២៣)
❖ ជំពូកទី៥៖ អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក	មាន ០៥ មាត្រា (មាត្រា២៤ - ២៨)
❖ ជំពូកទី៦៖ កិច្ចការពារអ្នកប្រើប្រាស់	មាន ០៥ មាត្រា (មាត្រា២៩ - ៣៣)
❖ ជំពូកទី៧៖ សកម្មភាពនិងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក	មាន ០១ មាត្រា (មាត្រា៣៤)
❖ ជំពូកទី៨៖ ភស្តុតាងអេឡិចត្រូនិក	មាន ១១ មាត្រា (មាត្រា៣៥ - ៤៥)
❖ ជំពូកទី៩៖ ការទូទាត់និង/ឬការផ្ទេរប្រាក់តាមអេឡិចត្រូនិក	មាន ០៣ មាត្រា (មាត្រា៤៦ - ៤៨)
❖ ជំពូកទី១០៖ នីតិវិធីនៃការដាក់ពិន័យនិងការប្តឹងតវ៉ា	មាន ០៣ មាត្រា (មាត្រា៤៩ - ៥១)
❖ ជំពូកទី១១៖ ទោសប្បញ្ញត្តិ	មាន ១៤ មាត្រា (មាត្រា៥២ - ៦៥)
❖ ជំពូកទី១២៖ អវសានប្បញ្ញត្តិ	មាន ០២ មាត្រា (មាត្រា៦៦ - ៦៧)

ខ្លឹមសារសង្ខេប

បញ្ញត្តិទូទៅ

- ជំពូកទី១៖ គោលដៅ គោលបំណង វិសាលភាព និងនិយមន័យ

បទប្បញ្ញត្តិជាមូលដ្ឋានគ្រឹះ

- ជំពូកទី២៖ សុពលភាពនៃទំនាក់ទំនងអេឡិចត្រូនិក
- ជំពូកទី៣៖ ដំណើរការនៃទំនាក់ទំនងអេឡិចត្រូនិក

បទប្បញ្ញត្តិបំពេញបន្ថែម

- ជំពូកទី៤៖ កំណត់ត្រាអេឡិចត្រូនិកនិងហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាព
- ជំពូកទី៨៖ ភស្តុតាងអេឡិចត្រូនិក

E-Gov't (State)

- ជំពូកទី៧៖ សកម្មភាពនិងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក

អន្តរការី

- ជំពូកទី៥៖ អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

កិច្ចការពារអ្នកប្រើប្រាស់

- ជំពូកទី៦៖ កិច្ចការពារអ្នកប្រើប្រាស់

E-Payment

- ជំពូកទី៩៖ ការទូទាត់ និង/ឬការផ្ទេរប្រាក់តាមអេឡិចត្រូនិក

ទោសប្បញ្ញត្តិ&ការផាកពិន័យ

- ជំពូកទី ១០៖ សមត្ថកិច្ច ការប្តឹងតវ៉ា និងនីតិវិធីនៃការផាកពិន័យ
- ជំពូកទី ១១៖ ទោសប្បញ្ញត្តិ

បទប្បញ្ញត្តិជាមូលដ្ឋានគ្រឹះ

បទប្បញ្ញត្តិជាមូលដ្ឋានគ្រឹះ

សុពលភាពនៃទំនាក់ទំនងអេឡិចត្រូនិក
(ជំពូកទី២ មាត្រា៥-១៤)

ដំណើរការទំនាក់ទំនងអេឡិចត្រូនិក
(ជំពូកទី៣ មាត្រា១៥-១៨)

ការទទួលស្គាល់សុពលភាពនៃ
ទំនាក់ទំនងអេឡិចត្រូនិក
(មាត្រា៥)

ការលុបបំបាត់ឧបសគ្គដែល
រារាំងដល់ E-Commerce

ការបង្កើតកិច្ចសន្យា និងសុពល
ភាពនៃកិច្ចសន្យា
(មាត្រា១២-១៣)
ការអនុវត្តដោយឡែក
(មាត្រា១៤)

លក្ខខណ្ឌតម្រូវជាទម្រង់ដើម លាយលក្ខណ៍
អក្សរ ហត្ថលេខា និងភស្តុតាង
(មាត្រា៦-១១)

ពេលវេលា និងទីកន្លែងនៃការ
បញ្ជូនចេញ និងការទទួលនូវ
ទំនាក់ទំនងអេឡិចត្រូនិក
(មាត្រា១៥)

សំណើបង្កើតកិច្ចសន្យា
(មាត្រា១៦)

ការបង្កើតកិច្ចសន្យាតាមរយៈ
ប្រព័ន្ធស្វ័យប្រវត្តិ និងកំហុសឆ្គង
(មាត្រា ១៧-១៨)

ការទទួលស្គាល់លក្ខណៈគតិយុត្តនៃទំនាក់ទំនងអេឡិចត្រូនិក

❖ មាត្រា៥ ការទទួលស្គាល់លក្ខណៈគតិយុត្តនៃទំនាក់ទំនងអេឡិចត្រូនិក

គ្មានបុគ្គលណាម្នាក់អាចបដិសេធមិនទទួលស្គាល់ សុពលភាព អានុភាពគតិយុត្ត ភាពអាចទទួលយកបាន ឬ ភាពដែលអាចយកទៅអនុវត្តបាន នៃទំនាក់ទំនងអេឡិចត្រូនិក ដោយគ្រាន់តែសម្ដែង លើមូលហេតុដែលថាវាធ្វើឡើងក្នុងទម្រង់អេឡិចត្រូនិក ឬ ស្ថិតនៅក្នុងទំនាក់ទំនងអេឡិចត្រូនិក ឡើយ។



❖ មាត្រា១២ ការបង្កើតកិច្ចសន្យានិងសុពលភាពកិច្ចសន្យា

- ១-សំណើ ស្វ័យការ និងកិច្ចសន្យា អាចធ្វើឡើងតាមមធ្យោបាយអេឡិចត្រូនិកបាន។
- ២-កិច្ចសន្យាក្នុងទម្រង់អេឡិចត្រូនិកដូចមានចែងក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើមានសុពលភាព អានុភាពគតិយុត្ត និងភាពអាចអនុវត្តបាន នៅពេលដែលសំណើនិងស្វ័យការត្រូវគ្នា។

ការលុបបំបាត់របាយការណ៍ និងលក្ខខណ្ឌតម្រូវវិធីនាំចេញ

❖ មាត្រា ៦ លក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរ

- ព័ត៌មានដែលតម្រូវឱ្យធ្វើឡើងជាលាយលក្ខណ៍អក្សរ* អាចធ្វើបានក្នុងទម្រង់អេឡិចត្រូនិក** (Electronic Form) ប្រសិនបើ ព័ត៌មាននោះអាចឱ្យគេចូលប្រើប្រាស់បាន និងអាចទាញយកទៅប្រើប្រាស់នៅពេលក្រោយបាន។
- ការតម្រូវឱ្យផ្តល់នូវសំណើចម្លងច្រើនច្បាប់ក្នុងពេលតែមួយពី បុគ្គលណាមួយទៅឱ្យបុគ្គលមួយឬច្រើនផ្សេងទៀត អាចធ្វើឡើងតាមរយៈការផ្តល់ព័ត៌មានឬកំណត់ត្រាក្នុងទម្រង់អេឡិចត្រូនិកតែមួយច្បាប់ប៉ុណ្ណោះ។

ឧទាហរណ៍៖ ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online Business Registration)



*ព័ត៌មាន ឬកំណត់ត្រាជាលាយលក្ខណ៍អក្សរ(writing/written) សំដៅដល់ព័ត៌មាន ឬកំណត់ត្រាផ្សេងៗទៀត ដែលត្រូវបានសរសេរ ចារឹក ឬបោះពុម្ពនៅលើក្រដាស ឬសម្ភារៈ ផ្សេងៗទៀត។

**ទម្រង់អេឡិចត្រូនិក(Electronic form) សំដៅដល់ទម្រង់នៃព័ត៌មាន ទិន្នន័យ ឬឯកសារដែលបង្កើត បញ្ជូន ទទួលបាន ឬរក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិក។

ការលុបបំបាត់ចោល និងលក្ខខណ្ឌតម្រូវមិនចាំបាច់

❖ មាត្រា ៧ លក្ខខណ្ឌតម្រូវចំពោះហត្ថលេខា

- រាល់ការតម្រូវឱ្យចុះហត្ថលេខា (ហត្ថលេខាធម្មតា) ត្រូវបានបំពេញ ដោយការចុះហត្ថលេខាអេឡិចត្រូនិក* (Electronic Signature)។
- ប្រសិនបើ ហត្ថលេខានោះត្រូវបានបង្កើតឡើងតាមរយៈមធ្យោបាយដែល៖
 - (១)-អាចកំណត់អត្តសញ្ញាណបុគ្គល និងបង្ហាញការឯកភាពរបស់បុគ្គលនោះ លើព័ត៌មានឬកំណត់ត្រានោះ។ និង
 - (២)-អាចជឿជាក់បាន ស្របតាមចរិតលក្ខណៈ គោលបំណង និងកាលៈទេសៈ ដែលទំនាក់ទំនងអេឡិចត្រូនិកនោះត្រូវបានបង្កើតឡើង ឬត្រូវបានប្រាស្រ័យទាក់ទង។



*ហត្ថលេខាអេឡិចត្រូនិក(Electronic Signature)៖ សំដៅដល់រាល់ហត្ថលេខាដែលត្រូវបានបង្កើតឡើងតាមមធ្យោបាយអេឡិចត្រូនិកសម្រាប់ប្រើប្រាស់កំណត់ អត្តសញ្ញាណរបស់ហត្ថលេខី ដែលរួមមាន ហត្ថលេខាឌីជីថល ហត្ថលេខាជីវមាត្រ និងហត្ថលេខាដទៃទៀត។


ការលុបបំបាត់របាំង និងលក្ខខណ្ឌតម្រូវមិនចាំបាច់

❖ មាត្រា ៨ លក្ខខណ្ឌតម្រូវសម្រាប់រក្សាព័ត៌មានតាមទម្រង់ដើម

- រាល់ការតម្រូវឱ្យរក្សាព័ត៌មានក្នុងទម្រង់ដើម ត្រូវបានបំពេញដោយការរក្សាព័ត៌មានក្នុងទម្រង់អេឡិចត្រូនិក (Electronic Form)។
- ប្រសិនបើ ព័ត៌មានក្នុងទម្រង់អេឡិចត្រូនិកនោះ៖ (១)-ត្រូវបានបង្កើតឡើងតាមមធ្យោបាយដែលអាចជឿទុកចិត្តបាន និង (២)-អាចចូលយកបានដោយងាយស្រួល សម្រាប់យកទៅប្រើប្រាស់បានពេលក្រោយ។

❖ មាត្រា ៩ ទម្រង់បែបបទដែលកំណត់

- រាល់ការតម្រូវឱ្យព័ត៌មានឡើងក្នុងទម្រង់បែបបទណាមួយ (Prescribed Form) ត្រូវបានបំពេញដោយការផ្តល់ព័ត៌មានក្នុងទម្រង់អេឡិចត្រូនិក (Electronic Form)។
- ប្រសិនបើ ព័ត៌មានក្នុងទម្រង់អេឡិចត្រូនិកនោះ៖
 - (១)-មានផ្ទុកព័ត៌មានដូចគ្នា ឬដូចគ្នាភាគច្រើនទៅនឹងទម្រង់បែបបទដែលបានកំណត់។
 - (២)-អាចចូលទៅមើលបាន អាចយល់បាន និងអាចទាញយកមកប្រើប្រាស់បាននៅពេលក្រោយ។ និង
 - (៣)-អាចឱ្យបុគ្គលដែលទទួលបានព័ត៌មាននោះរក្សាទុកបាន។



ការលុបបំបាត់របាយ និងលក្ខខណ្ឌតម្រូវវិនិច្ឆ័យ

❖ មាត្រា ១០ លក្ខខណ្ឌតម្រូវលើការរក្សាទុកកំណត់ត្រា

- រាល់ការតម្រូវឱ្យរក្សាទុកនូវឯកសារ កំណត់ត្រា ឬព័ត៌មានជាក់លាក់ណាមួយ ត្រូវបានបំពេញដោយការរក្សានូវឯកសារ កំណត់ត្រា ឬព័ត៌មាន ក្នុងទម្រង់អេឡិចត្រូនិក (Electronic Form) ។
- ប្រសិនបើ ព័ត៌មានក្នុងទម្រង់អេឡិចត្រូនិកនោះ ៖
 - (១)-អាចចូលប្រើប្រាស់បាន និងសម្រាប់យកទៅប្រើប្រាស់បានពេលក្រោយ និង
 - (២)-មានសុក្រឹតភាព (គ្មានការកែប្រែ ឬជ្រួតជ្រក) និង
 - (៣)-អាចឱ្យគេកំណត់ប្រភពដើម គោលដៅ កាលបរិច្ឆេទ និងពេលវេលា ដែលវាត្រូវបានផ្ញើឬទទួល។



ការលុបបំបាត់ចោល និងលក្ខខណ្ឌតម្រូវមិនចាំបាច់

❖ មាត្រា ១១ លក្ខខណ្ឌតម្រូវស្តីពីភស្តុតាង

គ្មានបទប្បញ្ញត្តិណាមួយក្នុងការអនុវត្តវិធានស្តីពីភស្តុតាង អាចជំទាស់ការទទួលយក

ទំនាក់ទំនងអេឡិចត្រូនិកជាភស្តុតាង* ដោយគ្រាន់តែឈរលើមូលដ្ឋានដែលថា៖

(១)-ភស្តុតាងនោះជាទំនាក់ទំនងអេឡិចត្រូនិក និង

(២)-ភស្តុតាងនោះមិនស្ថិតក្នុងទម្រង់ដើម។



*លក្ខខណ្ឌសុពលភាព សុក្រឹតភាព និងនីតិវិធីនានាពាក់ព័ន្ធនឹងភស្តុតាងអេឡិចត្រូនិកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ត្រូវបានកំណត់ដោយបទប្បញ្ញត្តិនៅក្នុងជំពូកទី ៨ នៃច្បាប់នេះ។

ការអនុវត្តដោយឡែកតាមការព្រមព្រៀងរបស់គូភាគី

❖ មាត្រា ១៤ ការអនុវត្តដោយឡែកតាមការព្រមព្រៀងរបស់គូភាគី

(១)- តាមការព្រមព្រៀងគ្នា គូភាគីអាចអនុវត្តផ្សេងពីបទប្បញ្ញត្តិដែលមានចែងក្នុងជំពូកទី២

នៃច្បាប់នេះ លើកលែងតែមានការកំណត់ផ្សេងពីនេះ។

(២)- តាមការព្រមព្រៀងគ្នា គូភាគីមានសេរីភាពក្នុងការ៖

- បដិសេធមិនប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិក ទំនាក់ទំនងអេឡិចត្រូនិក ក្នុងកិច្ចសន្យា ឬប្រតិបត្តិការរបស់ខ្លួន។
- ដាក់លក្ខខណ្ឌត្រូវបន្ថែមផ្សេងទៀត ពាក់ព័ន្ធនឹងទម្រង់ ឬយថាភូតភាពនៃកិច្ចសន្យា ឬប្រតិបត្តិការណាមួយ



បទប្បញ្ញត្តិបំពេញបន្ថែម

បទប្បញ្ញត្តិបំពេញបន្ថែម

កំណត់ត្រា និងហត្ថលេខាអេឡិចត្រូនិក
ដែលមានសុវត្ថិភាព
(ជំពូកទី៤ មាត្រា ១៩-២៣)

ភស្តុតាងអេឡិចត្រូនិក
(ជំពូកទី៨ មាត្រា៣៥-៤៥)

កំណត់ត្រាអេឡិចត្រូនិក
ដែលមានសុវត្ថិភាព
(មាត្រា១៩)

ហត្ថលេខាអេឡិចត្រូនិក
ដែលមានសុវត្ថិភាព
(មាត្រា២០)

ការសន្មត់ពាក់ព័ន្ធនឹងកំណត់
ត្រា និងហត្ថលេខាអេឡិចត្រូ
និកដែលមានសុវត្ថិភាព
(មាត្រា២១)

ការទទួលយកជាទូទៅនៃ
ភស្តុតាងអេឡិចត្រូនិក
(មាត្រា៣៥)

សុក្រឹតភាពនៃប្រព័ន្ធអេឡិច
ត្រូនិក និងព័ត៌មាន
(មាត្រា៣៦-៣៧)

ការទទួលស្គាល់កំណត់ត្រា
ព័ត៌មានអេឡិចត្រូនិក និង
យថាភូតភាព
(មាត្រា៣៨-៤៥)

ស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងនីតិវិធីសុវត្ថិភាព
(មាត្រា ២៣)

ពេលវេលានិងទីកន្លែងនៃការបញ្ជូនចេញ(ផ្ញើ) និងការទទួល

❖ មាត្រា១៥ ពេលវេលានិងទីកន្លែងនៃការបញ្ជូនចេញ និងការទទួល...

• ពេលវេលានៃការបញ្ជូនចេញ (ផ្ញើ)

- ព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិកមួយត្រូវបានបញ្ជូនចេញនៅពេលដែលព័ត៌មាននោះ បានចាកចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អ្នកផ្ញើឬរបស់ភាគីដែលផ្ញើជំនួសក្នុងនាមអ្នកផ្ញើ។
- ក្នុងករណីដែលព័ត៌មាន ត្រូវបានបញ្ជូនតែមិនទាន់បានចាកចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកផ្ញើឬរបស់ភាគីដែលផ្ញើជំនួស ព័ត៌មាននោះត្រូវចាត់ទុកថាបានបញ្ជូនចេញ នៅពេលដែលព័ត៌មាននោះត្រូវបានទទួលក្នុងពេលណាមួយ។

• ទីកន្លែងនៃការបញ្ជូនចេញ (ផ្ញើ)

- ព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិកមួយ ត្រូវបានសន្មតថាបានបញ្ជូនចេញពីទីតាំងអាជីវកម្ម* របស់អ្នកផ្ញើ ទោះបីព័ត៌មាននោះត្រូវបានផ្ញើចេញពីទីតាំងណាក៏ដោយ។

* ទីតាំងអាជីវកម្ម (សូមមើលនិយមន័យ ទី៣០)

ពេលវេលានិងទីកន្លែងនៃការបញ្ចូលចេញ(ឆ្នើ) និងការទទួល

❖ មាត្រា ១៥ ពេលវេលានិងទីកន្លែងនៃការបញ្ចូលចេញ និងការទទួល...

• ពេលវេលានៃការទទួល

- ពេលវេលានៃការទទួលព័ត៌មាន គឺពេលដែលព័ត៌មាននោះអាចទាញយកបានដោយអ្នកទទួលនៅក្នុងអាសយដ្ឋានអេឡិចត្រូនិក ដែលអ្នកទទួលបានបញ្ជាក់ជាមុន។
- ប្រសិនបើអ្នកទទួលមិនបានបញ្ជាក់អាសយដ្ឋានអេឡិចត្រូនិក ដែលត្រូវទទួលទំនាក់ទំនងអេឡិចត្រូនិកជាមុន នោះពេលវេលាទទួលបានព័ត៌មាន គឺជាពេលវេលា ដែលអ្នកទទួលបានដឹងអំពីការផ្ញើចេញ និងអាចទាញយកព័ត៌មាននោះ តាមរយៈអាសយដ្ឋានអេឡិចត្រូនិកណាមួយ។

• ទីកន្លែងនៃការទទួល

- ព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក ត្រូវបានសន្មតថាបានទទួល នៅពេលដែលព័ត៌មាននោះបានទៅដល់អាសយដ្ឋានអេឡិចត្រូនិករបស់អ្នកទទួល ហើយត្រូវបានសន្មតថាបានទទួលនៅទីកន្លែងដែលជាទីតាំងអាជីវកម្មរបស់អ្នកទទួល។




អ្នកផ្ញើ

អាសយដ្ឋាន originator@mail.com



អ្នកទទួល

អាសយដ្ឋាន addressee@mail.com



ផ្ញើ E-mail ចេញ

នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

ម៉ោង ០៨:៣០ នាទីព្រឹក

Server របស់អ្នកផ្ញើ

Server របស់អ្នកទទួល

បានបើក E-mail មើល

នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

ម៉ោង ១១:០០ នាទីព្រឹក



ពេលវេលាដែលទំនាក់ទំនងអេឡិចត្រូនិក
ត្រូវបានបញ្ជូនចេញ



ពេលវេលាដែលទំនាក់ទំនងអេឡិចត្រូនិក
ត្រូវបានទទួល




អ្នកផ្ញើ

អាសយដ្ឋាន originator@mail.com



អ្នកទទួល

អាសយដ្ឋាន addressee@mail.com



ផ្ញើ E-mail ចេញ

នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២០

ម៉ោង ០៨:៣០ នាទីព្រឹក

Server របស់អ្នកផ្ញើ

Server របស់អ្នកទទួល

បានបើក E-mail មើល

នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០២០

ម៉ោង ១០:៣០ នាទីព្រឹក

ប៉ុន្តែមិនទាន់បានចាកចេញពីប្រព័ន្ធព័ត៌មាន

ពេលវេលាដែលទំនាក់ទំនងអេឡិចត្រូនិក
ត្រូវបានបញ្ជូនចេញ


ពេលវេលាដែលទំនាក់ទំនងអេឡិចត្រូនិក
ត្រូវបានទទួល

ការអញ្ជើញឱ្យធ្វើសំណើបង្កើតកិច្ចសន្យា

❖ មាត្រា១៦ សំណើបង្កើតកិច្ចសន្យា

• ការអញ្ជើញឱ្យធ្វើសំណើ (Invitation to make Offer)

- រាល់ការស្នើ (proposal) បង្កើតកិច្ចសន្យាតាមរយៈទំនាក់ទំនងអេឡិចត្រូនិក ដែលមិនសំដៅទៅបុគ្គលជាក់លាក់ណាមួយ ប៉ុន្តែការស្នើនេះអាចចូលទៅមើល អាចចរចា ឬអាចបញ្ជាទិញបានពីសាធារណជនដោយការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិក ត្រូវចាត់ទុកថា ការអញ្ជើញឱ្យធ្វើសំណើ (Invitation to make Offer) ។
- ជាទូទៅការអញ្ជើញឱ្យធ្វើសំណើគ្មានអានុភាពគតិយុត្ត (ដូចសំណើ) ឡើយ ហើយវាអាចត្រូវបានដកយកមកវិញបាននៅគ្រប់ពេលវេលា ទៅតាមវិធីដែលការអញ្ជើញឱ្យធ្វើសំណើត្រូវបានបង្កើត។
- ប៉ុន្តែ វានឹងត្រូវចាត់ទុកជាសំណើបង្កើតកិច្ចសន្យា ប្រសិនបើការបង្ហាញឆន្ទៈច្បាស់លាស់លើការអញ្ជើញនោះពីភាគីទទួលការអញ្ជើញ។
- ឧទាហរណ៍៖ ការដាក់បង្ហាញ ឬដាក់លក់ទំនិញទៅលើគេហទំព័រណាមួយ (e.g. www.amazon.com) មិនត្រូវបានចាត់ទុកថាជា សំណើ (ដើម្បីបង្កើតកិច្ចសន្យា) ឡើយ វាគ្រាន់តែជាការអញ្ជើញ ឬការទាក់ទាញឱ្យសាធារណជនធ្វើសំណើដើម្បីបង្កើតកិច្ចសន្យា តាមរយៈការបញ្ជាទិញ (Order) ឬការចរចា (Negotiation) ដែលត្រូវបានចាត់ទុកថាជា សំណើ។



ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តសម្រាប់បង្កើតកិច្ចសន្យា

❖ មាត្រា ១៧ ការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តសម្រាប់បង្កើតកិច្ចសន្យា

- កិច្ចសន្យាដែលបានបង្កើតដោយប្រព័ន្ធស្វ័យប្រវត្ត មិនត្រូវបានបដិសេធសុពលភាព អានុភាពគតិយុត្ត ឬភាពអាចអនុវត្តបាននោះឡើយ ដោយសម្គាល់លើហេតុផល អវត្តមាននៃរូបវន្តបុគ្គលក្នុងការពិនិត្យឬការចូលធ្វើសកម្មភាពដោយផ្ទាល់ ក្នុងប្រព័ន្ធស្វ័យប្រវត្តឬក្នុងការបង្កើតកិច្ចសន្យាឡើយ។

- អន្តរកម្មរវាងប្រព័ន្ធស្វ័យប្រវត្តជាមួយរូបវន្តបុគ្គល សំដៅដល់ការធ្វើប្រតិបត្តិការណាមួយ ដោយរូបវន្តបុគ្គលជាមួយនឹងប្រព័ន្ធស្វ័យប្រវត្ត។

ឧទាហរណ៍ នៅពេលដែលយើងធ្វើប្រតិបត្តិការបញ្ជាទិញទំនិញពីគេហទំព័រណាមួយ (Amazon, Ali baba, ...)

- អន្តរកម្មរវាងប្រព័ន្ធស្វ័យប្រវត្តជាមួយប្រព័ន្ធស្វ័យប្រវត្តផ្សេងទៀត សំដៅប្រតិបត្តិការ ទាំងឡាយណា ដែលបានកើតឡើងដោយប្រព័ន្ធស្វ័យប្រវត្តណាមួយ ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តមួយ ឬ ច្រើនផ្សេងទៀត ដោយមានឬគ្មានអន្តរកម្មន៍ពីរូបវន្តបុគ្គល។

ឧទាហរណ៍ នៅពេលដែលប្រព័ន្ធស្វ័យប្រវត្តិរបស់គេហទំព័រ Amazon.com ធ្វើប្រតិបត្តិការទាក់ទងដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិរបស់កាតប្រព័ន្ធពាណាមួយ (Credit Card) របស់អ្នកបញ្ជាទិញទំនិញ ដើម្បីបញ្ជាក់ពីការទូទាត់ប្រាក់។



កំហុសឆ្គងនៃការបញ្ចូលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក

❖ មាត្រា ១៨ កំហុសឆ្គងនៃការបញ្ចូលព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិក

១- បុគ្គលដែលបញ្ចូលព័ត៌មានខុសនៅក្នុងទំនាក់ទំនងអេឡិចត្រូនិកជាមួយប្រព័ន្ធស្វ័យប្រវត្តរបស់ភាគីម្ខាងទៀត មានសិទ្ធិធ្វើការកែតម្រូវ ឬ ដកចេញ នូវរាល់កំហុសឆ្គងដោយអចេតនានោះ ក្នុងករណី៖

- បានជូនដំណឹងទៅភាគីម្ខាងទៀតអំពីកំហុសដែលបានកើតឡើង ឱ្យបានឆាប់បំផុត ហើយត្រូវបង្ហាញថាខ្លួនបានបញ្ចូលព័ត៌មានខុសនៅក្នុងទំនាក់ទំនងអេឡិចត្រូនិកនោះ។ និង
- បានបង្ហាញថាខ្លួនមិនទទួលបានផលប្រយោជន៍ណាមួយដោយសារការបញ្ចូលព័ត៌មានខុសនេះ មុនពេលដែលខ្លួនធ្វើការជូនដំណឹងទៅភាគីម្ខាងទៀត។

Product	Your Unit Price	Quantity	Your total price
 Honeywell Y609A1003 1 day pack (Plan-Y) Product Code: 312150 Normally available in 1-2 working days	£139.11	1	£139.11
Order Subtotal:			£139.11
Delivery:			FREE
Order Total (Exc. VAT):			£139.11
VAT:			£27.82
Order Total (Inc. VAT):			£166.93
Accept Reject Edit order in basket			

២- “បញ្ញត្តិដែលមានចែងក្នុងមាត្រានេះ មិនអនុវត្តចំពោះវិស័យមូលបត្រឡើយ”



សកម្មភាព និងប្រតិបត្តិការរបស់រដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក



អន្តរការី



- អនុក្រឹត្យស្តីពីការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។ (27/8/20)
- ប្រកាសស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ (9/10/20)

អន្តរការី

❖ អន្តរការី(Intermediary) សំដៅដល់បុគ្គលដែលផ្តល់សេវាធ្វើ ទទួល បញ្ជូន ឬរក្សាទុក ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍នូវទំនាក់ទំនងអេឡិចត្រូនិកនោះ ឬផ្តល់សេវាផ្សេងទៀតដែលពាក់ព័ន្ធនឹងទំនាក់ទំនងអេឡិចត្រូនិក រួមបញ្ចូលនូវបុគ្គលដូចជា៖

- ១- បុគ្គលដែលតំណាងឱ្យអ្នកធ្វើ អ្នកទទួល អ្នកបញ្ជូន ឬអ្នករក្សាទុក
- ២- បុគ្គលផ្តល់សេវាទូរគមនាគមន៍
- ៣- បុគ្គលផ្តល់សេវាបណ្តាញនានា
- ៤- បុគ្គលផ្តល់សេវាអ៊ីនធឺណិត
- ៥- បុគ្គលផ្តល់មធ្យោបាយស្វែងរកទិន្នន័យណាមួយតាមប្រព័ន្ធអេឡិចត្រូនិក
- ៦- បុគ្គលផ្តល់សេវាទូទាត់តាមអនឡាញ
- ៧- បុគ្គលផ្តល់សេវាដេញថ្លៃតាមអនឡាញ
- ៨- បុគ្គលផ្តល់សេវាទីផ្សារអនឡាញនិងសេវាពាណិជ្ជកម្មតាមបណ្តាញអ៊ីនធឺណិត។

អង្គភាព




Data Center /
Cloud Service



Telecommunication
Service Providers



Network Service
Providers



Internet Service
Providers (ISP)



Search Engine
Optimization (SEO)



Online Marketplaces /
Platforms



Online Auction Sites



Online Payment Sites

បុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

- ❖ បុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅដល់បុគ្គលដែលប្រើប្រាស់មធ្យោបាយ អេឡិចត្រូនិកដើម្បីផ្គត់ផ្គង់ទំនិញនិង/ឬសេវា លើកលែងគ្រឹះស្ថានធានារ៉ាប់រង។



កាតព្វកិច្ច និងការទទួលខុសត្រូវ

❖ កាតព្វកិច្ចរបស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន៖

- ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ (មាត្រា២៦)
- ការទទួលខុសត្រូវចំពោះព័ត៌មានឬហេតុការណ៍ (មាត្រា២៥ កថាខណ្ឌទី១, ២, និង៣)
- ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ញត្តិនានា (មាត្រា២៧)
- កាតព្វកិច្ចចំពោះរបបសារពើពន្ធ (មាត្រា២៨)
- កាតព្វកិច្ចផ្តល់ព័ត៌មានអប្បបរមាជូនអតិថិជនរបស់បុគ្គលដែលប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិកដើម្បីលក់ទំនិញឬសេវា (មាត្រា២៩)
- កាតព្វកិច្ចរបស់បុគ្គលដែលធ្វើទំនាក់ទំនងដែលមិនបានស្នើសុំ (មាត្រា៣០)
- កាតព្វកិច្ចរបស់បុគ្គលដែលរក្សាព័ត៌មានជាលក្ខណៈឯកជន (មាត្រា

កិច្ចការពារអ្នកប្រើប្រាស់



ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក



សមត្ថកិច្ច ការប្តឹងតវ៉ា ការដាក់ពិន័យ និងទោសប្បញ្ញត្តិ



ទោសប្បញ្ញត្តិ

❖ ជំពូកទី១១ ទោសប្បញ្ញត្តិ (មាត្រា៥២-៦៥)

- ❖ មាត្រា៥២ ប្រភេទទណ្ឌកម្ម៖ ព្រមានជាលាយលក្ខណ៍អក្សរ ការបញ្ឈប់សកម្មភាព ឬប្រតិបត្តិការអាជីវកម្ម ការព្យួរ ការដកហូត ឬការលុបចោលលិខិតអនុញ្ញាតឬអាជ្ញាបណ្ណ ការផាកពិន័យ ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។
- ❖ មាត្រា៥៣ អំពើល្មើសលើការលួចប្រើប្រាស់អត្តសញ្ញាណ (ឆ្លើយតបទៅនឹងមាត្រា២២)
- ❖ មាត្រា៥៤ អំពើល្មើសលើការមិនរាយការណ៍អំពីព័ត៌មាន ឬហេតុការណ៍ (កថាខណ្ឌទី ១ និង ២ នៃមាត្រា២៥)
- ❖ មាត្រា៥៥ អំពើផ្តល់ព័ត៌មានមិនពិត (កថាខណ្ឌ ទី៥ នៃមាត្រា២៥)
- ❖ មាត្រា៥៦ ការធ្វើប្រតិបត្តិការដោយគ្មានការអនុញ្ញាត (កថាខណ្ឌ ទី១ នៃមាត្រា២៦)
- ❖ មាត្រា៥៧ អំពើល្មើសលើការមិនអនុវត្តតាមបទប្បញ្ញត្តិស្តីពីព័ត៌មានអប្បបរមាក្នុង ព.ណ តាមប្រព័ន្ធអេឡិចត្រូនិក (កថាខណ្ឌ ទី១ និង ២ នៃមាត្រា២៩)
- ❖ មាត្រា៥៨ អំពើល្មើសលើការផ្ញើទំនាក់ទំនងពាណិជ្ជកម្ម ដែលមិនបានស្នើសុំ (មាត្រា៣០)
- ❖ មាត្រា៥៩ អំពើល្មើសលើការក្លែងប្រព័ន្ធអេឡិចត្រូនិក និងការដាក់កូដព្យាបាទ (មាត្រា៣១)
- ❖ មាត្រា៦០ អំពើល្មើសលើការមិនអនុវត្តកាតព្វកិច្ចការពារទិន្នន័យ (មាត្រា៣២)
- ❖ មាត្រា៦១ អំពើល្មើសលើការបំពានលើការចេញលិខិតបញ្ជាក់យថាភូតភាព (កថាខណ្ឌ ទី៣ នៃមាត្រា៤១)
- ❖ មាត្រា៦២ អំពើល្មើសលើការបំពានលើកូដនីយកម្ម (មាត្រា៤៣)
- ❖ មាត្រា៦៣ អំពើល្មើសលើការធ្វើប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (កថាខណ្ឌ ទី១ នៃមាត្រា៤៦)
- ❖ មាត្រា៦៤ អំពើល្មើសលើការកន្លែងបន្លំឧបករណ៍ទូទាត់សងប្រាក់ជាអេឡិចត្រូនិក (កថាខណ្ឌ ទី៥ នៃមាត្រា៤៧)
- ❖ មាត្រា៦៥ ការទទួលខុសត្រូវរបស់នីតិបុគ្គល (ផ្អែកលើមាត្រា៤២ នៃក្រមព្រហ្មទណ្ឌ) ចំពោះមាត្រា៥៣ ដល់ ៥៥ កថាខណ្ឌ ទី២ នៃមាត្រា៥៦ និង មាត្រា៥៩ ដល់ ៦៤ នៃច្បាប់នេះ។

អនុក្រឹត្យ លេខ ១៣៤ អនក្រ.បក
ស្តីពី

ការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្តល់
លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវា
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង

អនុក្រឹត្យ លេខ ១៣៤ អនក្រ.បក (27/8/2020)

❖ គោលបំណង

កំណត់ការលើកលែង ប្រភេទ បែបបទ និងលក្ខខណ្ឌនៃការផ្តល់លិខិតអនុញ្ញាត អាជ្ញាបណ្ណ និងវិញ្ញាបនបត្រសម្គាល់ទំនុកចិត្ត ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Trustmark) ។

❖ វិសាលភាព

រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការនិងសកម្មភាពពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬពីព្រះរាជាណាចក្រកម្ពុជាទៅក្រៅប្រទេស ឬពីក្រៅប្រទេសចូលមកក្នុង ព្រះរាជាណាចក្រកម្ពុជា។

❖ ស្ថាប័នមានសមត្ថកិច្ច

ក្រសួងពាណិជ្ជកម្ម ជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងផ្តល់លិខិតអនុញ្ញាត អាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្តល់សេវា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

អាជ្ញាបណ្ណ

❖ អាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្តល់ឱ្យនីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស (ដែលជាអន្តរការីបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក) ដូចខាងក្រោម៖

- សេវាគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Website)
- សេវាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Platform)
- សេវាទីផ្សារអនឡាញ (Online Marketplace)
- សេវាគេហទំព័រដេញថ្លៃអនឡាញ (Online Auction Website)
- សេវាស្រដៀងគ្នាផ្សេងទៀត ដែលផ្តល់តាមរយៈកម្មវិធីកុំព្យូទ័រ ឬឧបករណ៍វេន្លាតសម្រាប់ការជំរុញធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

❖ លក្ខខណ្ឌ

- ត្រូវស្នើសុំអាជ្ញាបណ្ណនៅក្រសួងពាណិជ្ជកម្ម មុនពេលចាប់ផ្តើមប្រតិបត្តិការ
- បានចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីពន្ធដារក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយមានកម្មវត្ថុអាជីវកម្មសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
- មានវិញ្ញាបនបត្រសេវាអនឡាញ និងឈ្មោះដែនកម្មសិទ្ធិ (Domain Name) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

អាជ្ញាបណ្ណ (ត)

❖ លក្ខខណ្ឌ (ត)

- ប្រើប្រាស់មធ្យោបាយអេឡិចត្រូនិក សម្រាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
- ប្រព័ន្ធអេឡិចត្រូនិកដែលនឹងត្រូវបានប្រើប្រាស់ ត្រូវមានសុក្រឹតភាពដូចមានកំណត់ក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(មាត្រា៣៦-៣៧)
- មានបញ្ជាក់ពីមធ្យោបាយទូទាត់ (មធ្យោបាយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក)
- មានគំរូអាជីវកម្ម(Business Model) និងទម្រង់នៃកិច្ចការពារអ្នកប្រើប្រាស់
- *[ក្នុងករណីជាអន្តរការី]*ត្រូវធ្វើកិច្ចសន្យាជាមួយបុគ្គលផ្តល់សេវាពាណិជ្ជកម្ម អំពីការតម្រូវឱ្យផ្តល់ព័ត៌មានអប្បបរមាអនុលោមតាមកថាខណ្ឌទី១ និងទី២ នៃមាត្រា២៩ នៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
- ត្រូវបំពេញបែបបទ និងឯកសារតម្រូវតាមការកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

❖ សុពលភាព

- មានសុពលភាព ០៣(បី)ឆ្នាំ ហើយអាចស្នើសុំបន្តសុពលភាពបាន។

លិខិតអនុញ្ញាត

- ❖ លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្តល់ឱ្យរូបវន្តបុគ្គល ឬសហគ្រាស ដែលនឹងប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងរូបវន្តបុគ្គល ឬសហគ្រាសដែលប្រើប្រាស់បណ្តាញសង្គមឬប្រព័ន្ធអេឡិចត្រូនិកជាមធ្យោបាយក្នុងការផ្គត់ផ្គង់ឬទិញ-លក់ ទំនិញនិង/ឬសេវា។
- ❖ លក្ខខណ្ឌ
 - ទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្មឬចុះបញ្ជីពាណិជ្ជកម្ម និងបានចុះបញ្ជីពន្ធដារស្របតាមបទប្បញ្ញត្តិជាធរមាន
 - ត្រូវស្នើសុំលិខិតអនុញ្ញាតនៅក្រសួងពាណិជ្ជកម្ម មុនពេលចាប់ផ្តើមអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក
 - ត្រូវគោរពតាមបញ្ញត្តិស្តីពីការផ្តល់ព័ត៌មានអប្បបរមាក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (មាត្រា២៩)
 - ត្រូវបំពេញបែបបទ និងឯកសារតម្រូវតាមការកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
- ❖ សុពលភាព
 - មានសុពលភាព ០២(ពីរ)ឆ្នាំ ហើយអាចស្នើសុំបន្តសុពលភាពបាន។

ការលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាត

- ❖ ត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះរូបវន្តបុគ្គល ឬសហគ្រាសឯកបុគ្គលដែលធ្វើសកម្មភាពឬប្រតិបត្តិការ ដូចខាងក្រោម៖
 - ក- ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញឬសេវារបស់ខ្លួន រួមបញ្ចូលទាំងការផ្សព្វផ្សាយលក់ទំនិញឬសេវា ដែលមិនមែនជាសំណើបង្កើតកិច្ចសន្យា។
 - ខ- ការបម្រុងទុកសេវាដែលមិនមានការកក់ប្រាក់ ឬទូទាត់កម្រៃដោយអតិថិជនឬអ្នកប្រើប្រាស់។
 - គ- ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គលឬសហគ្រាសឯកបុគ្គល ដែលមានផលរបបនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច។
 - ឃ- ការលក់ទំនិញ ឬសេវាដែលមានលក្ខណៈគ្រួសារ ឬតាមរដូវកាលប្រមូលផល។
 - ង- ការលក់ទំនិញ ឬសេវាដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួនសុទ្ធសាធ។
 - ច- ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន។
 - ឆ- ការបង្ហាត់បង្រៀន ឬអប់រំអំពីសាសនារបស់រដ្ឋ។
- ❖ ការបង្ហាត់បង្រៀនដោយសមាគមដែលមិនរកប្រាក់ចំណេញដោយផ្ទាល់ឬប្រយោល និងសកម្មភាពឬប្រតិបត្តិការដោយស្ថាប័នរដ្ឋក្នុងការផ្តល់សេវាសាធារណៈក៏ត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតផងដែរ។

កាតព្វកិច្ចជូនដំណឹង

- ❖ ក្នុងគោលបំណងស្រង់ទិន្នន័យ និងការពារអ្នកប្រើប្រាស់ បុគ្គលដែលត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាត ត្រូវជូនដំណឹងមកក្រសួងពាណិជ្ជកម្ម នូវព័ត៌មានដូចខាងក្រោម ៖
 - ក- ប្រភេទប្រតិបត្តិការ
 - ខ- ឈ្មោះអាជីវកម្ម
 - គ- មធ្យោបាយអេឡិចត្រូនិកដែលបានប្រើប្រាស់
 - ឃ- មធ្យោបាយទូទាត់របស់ខ្លួន និង
 - ង- អត្តសញ្ញាណម្ចាស់ លេខទូរស័ព្ទ និងអាសយដ្ឋានសម្រាប់ទំនាក់ទំនង។

ការតម្រូវឱ្យសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ

- ❖ រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល នីតិបុគ្គល ឬសាខាក្រុមហ៊ុនបរទេស ដែលបានធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មុនអនុក្រឹត្យនេះចូលជាធរមាន ត្រូវស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដូចបានកំណត់ក្នុងជំពូកទី៣នៃអនុក្រឹត្យនេះ ក្នុងរយៈពេលយ៉ាងយូរបំផុត០៦ (ប្រាំមួយ) ខែ ក្រោយពេលអនុក្រឹត្យនេះចូលជាធរមាន។

អនុក្រឹត្យលេខ ១៣៤ អនក្រ.បក
ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

០៦ (ប្រាំមួយ) ខែ

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១

វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

❖ លក្ខខណ្ឌ

- ទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬអាជ្ញាបណ្ណសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករួចហើយ
- អាចស្នើសុំវិញ្ញាបនបត្រនេះទៅតាមការស្ម័គ្រចិត្ត ដើម្បីបញ្ជាក់អំពីអនុលោមភាព សុវត្ថិភាព និងទំនុកចិត្ត
- ត្រូវបំពេញបែបបទ និងឯកសារតម្រូវតាមការកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។



(រូបតំណាង)



សូមអរគុណ !

សម្រាប់ព័ត៌មានបន្ថែម

Tel: 017 666 906

E-mail: sam.chetra2012@gmail.com